

សេចក្តីប្រកាសព័ត៌មានស្តីពី
ជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ជាមួយ ឯកឧត្តម John Sullivan អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក

កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម John Sullivan អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសឹង្ហបុរី ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងជូន ឯកឧត្តម Sullivan នូវអំណរគុណចំពោះសារជូនពរដល់ប្រជាពលរដ្ឋកម្ពុជារបស់ ឯកឧត្តម រដ្ឋមន្ត្រីការបរទេសអាមេរិក Michael Pompeo ក្នុងឱកាសថ្ងៃបុណ្យខួបលើកទី៦៥ នៃទិវាឯករាជ្យជាតិកម្ពុជាថ្ងៃទី៩ វិច្ឆិកា ។ ឯកឧត្តម ក៏បានសំដែងពីបំណងរបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ។

ឯកឧត្តម Sullivan បានលើកឡើងថា ការលើកស្ទួយទំនាក់ទំនងទ្វេភាគី គឺជាអាទិភាពមួយរបស់សហរដ្ឋអាមេរិក ហើយស្វាគមន៍ចំពោះការសំរេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមឡើងវិញនូវកម្មវិធីស្វែងរកអាជ្ញាធុតុទាហានបាត់ខ្លួនអាមេរិកក្នុងសម័យសង្គ្រាមនៅកម្ពុជា ក៏ដូចជាការចំរើនជឿនលឿន លើបញ្ហាមួយចំនួនដូចជាការដាក់ លោក កឹម សុខា ឲ្យស្ថិតក្នុងការឃុំឃាំងក្រៅពន្ធនាគារជាដើម ។ ឯកឧត្តម អនុរដ្ឋមន្ត្រី បានលើកឡើងថា អាមេរិក នៅមានការបារម្ភចំពោះបញ្ហាខ្លះទៀតពាក់ព័ន្ធនឹងសិទ្ធិនយោបាយ សង្គមស៊ីវិល និងសារព័ត៌មាន ។ ឯកឧត្តម ក៏បានលើកឡើងផងដែរថា បញ្ហាជាក់លាក់ដូចជាពេលនេះគឺពាក់ព័ន្ធនឹងព័ត៌មានដែលបានលើកឡើងថា នឹងមានមូលដ្ឋានយោធាបរទេសនៅកម្ពុជា ។ ឯកឧត្តម លើកឡើងថាបើមានរឿងបែបនេះកើតឡើងមែននោះ វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគី ។

ឯកឧត្តមអនុរដ្ឋមន្ត្រី Sullivan ក៏បានលើកឡើងផងដែរថា អាមេរិកបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្តល់ការអនុគ្រោះពន្ធ GSP និងជួយដល់ផ្នែកសកម្មភាពមិន ដោយគាំទ្រដល់គោលដៅធ្វើឲ្យកម្ពុជាអស់មិននៅឆ្នាំ ២០២៥ ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងយើងមានសក្តានុពលដ៏ធំធេងណាស់ ហើយចង់ឃើញទំនាក់ទំនងនេះរីកស្តុះស្តាយតទៅមុខ ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ឆ្លងកាត់ជំនួបជាមួយថ្នាក់ដឹកនាំអាមេរិកជាច្រើន មានការឯកភាពគ្នាមួយដែលចង់រក្សាឲ្យបាននូវបណ្តាញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យនានា ដោយផ្តោតលើផលប្រយោជន៍រួម ។ ឯកឧត្តម បានបន្តថា

ទំហំពាណិជ្ជកម្មបន្តរីកចម្រើន ហើយសូមអរគុណចំពោះការផ្តល់ភាពអនុគ្រោះថ្មីៗសម្រាប់ការនាំចេញទៅអាមេរិកនូវសំភារៈធ្វើដំណើរ ដែលឆ្នាំនេះអាចនឹងហាក់រហូតដល់ ៥០០លានដុល្លារអាមេរិក ។

ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យចាប់ផ្តើមកម្មវិធីស្វែងរកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិក ក្នុងសង្គ្រាមនៅកម្ពុជា តាមសំណើរបស់សមាជិកព្រឹទ្ធសភាអាមេរិក គឺលោក Doug Eriksen និងសំណើរបស់ភាគីពាក់ព័ន្ធផ្សេងៗទៀត បើទោះបីជាអាមេរិកមិនទាន់លើកលែងការរឹតត្បិតផ្នែកទិដ្ឋាការលើមន្ត្រីខ្លះក៏ដោយ ។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបន្តសហការក្នុងការទទួលបានការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីអាមេរិក ដោយសុខចិត្តទទួលទាំងពលរដ្ឋដែលបានទៅអាមេរិកក្រោយឆ្នាំ១៩៩៤ ។

ទាក់ទងនឹងបញ្ហានយោបាយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកត់សំគាល់ថា ប្រទេសទាំងពីរមានទស្សនៈខុសគ្នា និងការយល់ដឹងខុសគ្នា ប៉ុន្តែយើងគប្បីខិតខំបន្តសហប្រតិបត្តិការលើវិស័យទាំងឡាយណាដែលមិនភ្ជាប់នឹងឧបសគ្គនយោបាយនេះ ហើយស្វែងរកវិធីបំព្រួញការខុសគ្នានេះ ។ ទោះបីមានអត្ថាធិប្បាយខុសគ្នាអំពីដំណើរការ និងលទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិកន្លងមក ក៏ដោយក៏គេមិនអាចប្រកែក នឹងហេតុការ និងតថភាពជាក់ស្តែងបាននោះទេ ។ ការបោះឆ្នោតកន្លងទៅបានប្រព្រឹត្តទៅដោយសុខសន្តិភាព ជាងការបោះឆ្នោតលើកមុនៗ ទាំងគ្មានអំពើហិង្សាកើតឡើង មានលក្ខណៈសេរី និងមានតម្លាភាពដោយមានការចូលរួមសង្កេតមើលពីសំណាក់អ្នកសង្កេតការណ៍ទាំងខ្មែរ និងបរទេសរាប់ម៉ឺននាក់ ។ ប្រការដែល ៨៣% នៃអ្នកមានឈ្មោះបោះឆ្នោតបានទៅបោះឆ្នោតនោះបញ្ជាក់ឲ្យឃើញថាប្រជាពលរដ្ឋកម្ពុជាបានសំរេចប្រើសិទ្ធិនយោបាយរបស់ខ្លួន ហើយទាត់ចោលការអំពាវនាវរបស់មេដឹកនាំប្រឆាំងក្រៅច្បាប់ឲ្យធ្វើពហិការ។ ប្រការដែលជិត ៧៨% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សឡឃើញថាប្រជាពលរដ្ឋកម្ពុជាចង់បានសន្តិភាព ស្ថិរភាព និងបន្តលើផ្លូវអភិវឌ្ឍន៍ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជំរាប លោក Sullivan ថា ចំពោះសង្គមស៊ីវិលវិញក្រសួងមហាផ្ទៃ នឹងធ្វើការជួបគ្នាជាមួយបណ្តាអង្គការក្រៅរដ្ឋាភិបាល ២ដងក្នុងមួយឆ្នាំដើម្បីផ្លាស់ប្តូរព័ត៌មាននិងទស្សនៈ ហើយក្រសួងការបរទេស ក៏បានគ្រោងជួបជាមួយអង្គការក្រៅរដ្ឋាភិបាល អន្តរជាតិផងដែរ ។ ឯកឧត្តម ក៏បានលើកឡើងផងដែរថាថ្មីៗនេះ ឯកឧត្តមក៏បានចុះហត្ថលេខាជាមួយ លោកជំទាវ Michelle Bachelet ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លើអនុស្សរណៈស្តីពីការយោគយល់ ដើម្បីបន្តអាណត្តិរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅភ្នំពេញរយៈពេល២ឆ្នាំទៀត ។ នេះជាការបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីលើកស្ទួយសិទ្ធិមនុស្សនៅប្រទេសយើង ។

ចំពោះបញ្ហាទាក់ទងនឹងព័ត៌មានស្តីពីការរៀបចំមូលដ្ឋានកងទ័ពជើងទឹកនៅតំបន់ឆ្នេរសមុទ្រកម្ពុជានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នេះគឺជាពាក្យចាមអាវាមដែលកើតចេញពីការកើនឡើងនៃទំហំវិនិយោគរបស់ចិននៅតំបន់នោះ។ រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅ

បរទេសឡើយ លើកលែងតែក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដូចជាការបញ្ជូនកងទ័ពយើងទៅចូល
រួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ រាជរដ្ឋាភិបាលកម្ពុជានឹងមិនរំលោភរដ្ឋធម្មនុញ្ញ
ឡើយ។

ជាទីបញ្ចប់ ជាមួយនឹងការអរគុណអាមេរិកចំពោះជំនួយដល់ផ្នែកបោសសំអាតមីន ឯកឧត្តម
ឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងការស្វាគមន៍ជាមុនចំពោះ ឯកឧត្តម Patrick Murphy ជាអនាគត
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក្នុងករណីមានការគាំទ្រពីព្រឹទ្ធសភា។

* * * * *